

គម្រោង **អនាគតគ្រួសារខ្ញុំ** ជាមួយ **មេនុឡាយហ្វ**

ការពារមនុស្សជាទីស្រឡាញ់ ដោយគ្រាន់តែធ្វើការ
ចំណាយប្រាក់បន្តិចបន្តួចតែប៉ុណ្ណោះ



គម្រោង អនាគតគ្រួសារខ្ញុំ ជាមួយ មេនូឡាយហ្វី

គឺជាគម្រោងដែលផ្តល់នូវការការពារទាំងស្រុង ដោយផ្តល់ប្រាក់សំណងដល់គ្រួសាររបស់លោកអ្នក ក្នុងករណីមានរឿងហេតុអកុសលណាមួយកើតឡើងចំពោះលោកអ្នក។ គម្រោងនេះមានលក្ខណៈសាមញ្ញដោយសារការបង់បុព្វលាភរ៉ាប់រងមានចំនួនតិច តែប្រាក់សំណងមកវិញមានចំនួនច្រើន។ លោកអ្នកអាចជ្រើសរើសរយៈពេលនៃការការពារសមស្របទៅតាមតម្រូវការហិរញ្ញវត្ថុគ្រួសាររបស់លោកអ្នក (7 ឆ្នាំ, 10 ឆ្នាំ, 15 ឆ្នាំ, 20 ឆ្នាំ, 25 ឆ្នាំ ឬ 30 ឆ្នាំ)។

អំពីគម្រោង អនាគតគ្រួសារខ្ញុំជាមួយ មេនូឡាយហ្វី

រយៈពេលនៃការធានារ៉ាប់រង	3, 5, 10, 15, 20, 25, 30 ឆ្នាំ
រយៈពេលនៃការបង់បុព្វលាភធានារ៉ាប់រង	3, 5, 10, 15, 20, 25, 30 ឆ្នាំ
អាយុដែលអនុញ្ញាតឱ្យទទួលយកការធានា	ចាប់ពី 18 ឆ្នាំ ទៅ 60 ឆ្នាំ
លក្ខខណ្ឌនៃការបង់បុព្វលាភធានារ៉ាប់រង	
វិធីសាស្ត្រនៃការបង់បុព្វលាភធានារ៉ាប់រង៖	ប្រចាំឆ្នាំ
មធ្យោបាយនៃការបង់បុព្វលាភធានារ៉ាប់រង៖	- តាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ - ការផ្ទេរប្រាក់តាមធនាគារ - តាមរយៈភ្នាក់ងាររ៉ឹង - តាមរយៈមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់មេនូឡាយហ្វី រួមមាន៖ Credit Card/ Debit Card and KHQR
ករណីខកខាន ឬយឺតយ៉ាវក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់៖	រាល់បុព្វលាភធានារ៉ាប់រងទាំងអស់ ត្រូវបង់មកកាន់ក្រុមហ៊ុននៅ ឬមុនកាលបរិច្ឆេទបង់បុព្វលាភធានារ៉ាប់រងតាមមធ្យោបាយដែលក្រុមហ៊ុនបានកំណត់។ ករណីមានការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ នឹងនាំឱ្យបណ្តុះបណ្តាលសន្យារ៉ាប់រងអស់សុពលភាព និងគ្មានអត្ថប្រយោជន៍ណាមួយត្រូវបានផ្តល់ជូនឡើយ។ ប្រសិនបើបណ្តុះបណ្តាលសន្យារ៉ាប់រងអស់សុពលភាពដោយសារការខកខានបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ លោកអ្នកអាចធ្វើការស្នើសុំបន្តសុពលភាពបណ្តុះបណ្តាលសន្យារ៉ាប់រងឡើងវិញតាមការកំណត់របស់ក្រុមហ៊ុន។

អត្ថប្រយោជន៍នៃគម្រោង អនាគតគ្រួសារខ្ញុំ ជាមួយ មេនុឡាយហ្វ

- 01 បង់បុព្វលាភរ៉ាប់រងក្នុងចំនួនតិច និងទទួលបានមកវិញនូវទឹកប្រាក់ធានាចំនួនច្រើន។
- 02 ទទួលបានប្រាក់សំណង 100% នៃចំនួនទឹកប្រាក់ត្រូវបានធានាក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុង។
- 03 ទទួលបានប្រាក់សំណង 200% នៃចំនួនទឹកប្រាក់ត្រូវបានធានាក្នុងករណីមរណភាព ឬ ពិការភាពទាំងស្រុងកើតឡើង ដោយសារគ្រោះថ្នាក់ផ្សេងៗ។
- 04 បុព្វលាភរ៉ាប់រងមានតម្លៃថេរ ដែលមិនប្រែប្រួលរហូតដល់ឆ្នាំបញ្ចប់នៃប័ណ្ណសន្យារ៉ាប់រង។
- 05 បុព្វលាភរ៉ាប់រងអាចបង់ជាប្រចាំឆមាស ឬ ជាប្រចាំឆ្នាំ
- 06 លោកអ្នកនៅតែទទួលបានការធានារ៉ាប់រង ទោះជាមានឧបទ្វីហេតុកើតឡើងចំពោះ លោកអ្នក នៅក្នុងប្រទេសកម្ពុជាឬ នៅបរទេស។



ឧទាហរណ៍៖ លោក ពិសិដ្ឋ ដែលបច្ចុប្បន្ននេះមានអាយុ **28** ឆ្នាំ និងជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយ។ លោកពិសិដ្ឋ ឧស្សាហ៍ធ្វើ ដំណើរចុះឡើងតាមបណ្តាខេត្តក្រុង។ លោកក៏បានទិញគម្រោង «**អនាគតគ្រួសារខ្ញុំ ជាមួយមេនុឡាយហ្ន៍**» ដែលទឹកប្រាក់ត្រូវបានធានាមានចំនួន **20,000\$** សម្រាប់រយៈពេល **15** ឆ្នាំ។

1. តើលោក ពិសិដ្ឋ ត្រូវបង់បុព្វលាភរ៉ាប់រងជាប្រចាំឆមាស ឬ ប្រចាំឆ្នាំ ចំនួនប៉ុន្មាន?
2. តើលោក ពិសិដ្ឋ អាចទទួលបានប្រាក់សំណងមកវិញចំនួនប៉ុន្មាន?

គម្រោង	បុព្វលាភរ៉ាប់រង		រយៈពេលនៃការធានារ៉ាប់រង	ប្រាក់សំណងដែលទទួលបាន
	ប្រចាំឆ្នាំ	ប្រចាំឆមាស		
អនាគតគ្រួសារខ្ញុំជាមួយមេនុឡាយហ្ន៍	120\$ (20\$/1ខែ)	217\$ (18\$/1ខែ)	15 ឆ្នាំ	20,000 (100%) ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុង
				40,000\$ (200%) ក្នុងករណីមរណភាពឬពិការភាពទាំងស្រុង ដោយសារគ្រោះថ្នាក់

ជាមួយនឹងគម្រោង **អនាគតគ្រួសារខ្ញុំ** ជាមួយមេនុឡាយហ្ន៍ លោក ពិសិដ្ឋ និង៖

↳ តម្រូវឲ្យបង់បុព្វលាភរ៉ាប់រងតែចំនួន **18\$** ប៉ុណ្ណោះក្នុងមួយខែ ហើយក្រុមគ្រួសាររបស់គាត់នឹងទទួលបានការការពារក្នុងចំនួន **20,000\$** ឬ **40,000\$**

ទិញធានារ៉ាប់រងអាយុជីវិតថ្ងៃនេះ លោកអ្នកនឹងអស់ក្តីបារម្ភផ្នែកហិរញ្ញវត្ថុ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ

023 965 999



ករណីមិនធានាសំខាន់ៗ

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយនឹងត្រូវបានទូទាត់ជូនឡើយឬពុំមានបុព្វលាភធានារ៉ាប់រងណាមួយនឹងត្រូវបានលើកលែងឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោលទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម៖


1. ការប៉ុនប៉ងសម្លាប់ខ្លួន ការប៉ុនប៉ងធ្វើបាបខ្លួនឯង ឬបង្ករបួសលើខ្លួនឯងដោយចេតនា ទោះបីស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
2. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រង ឬអ្នកទទួលសំណង (សូមយោងទៅផ្នែកទី 8. លក្ខណៈសម្បត្តិអ្នកទទួលបានផល) ឬ
3. ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាគ្រឿងញៀនឬសារជាតិពុលផ្សេងៗការសេពគ្រឿងស្រវឹងហួសកម្រិត
4. សង្គ្រាម ឬអំពើណាមួយដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬក្នុងកម្ម ឬសកម្មភាពភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រងបានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
5. ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។

ករណីមិនធានាខាងលើ គឺជាចំនុចសំខាន់ៗមួយចំនួនតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍និងករណីមិនធានានីមួយៗ



ហេតុអ្វីត្រូវជ្រើសរើស មេនូឡាយហ្វី ខេមបូឌា?

ការិយាល័យស្នាក់ការកណ្តាល និងសាខា



ធនាគារដៃគូ ចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត



ពានរង្វាន់ជាតិ និងអន្តរជាតិ



សម្គាល់៖ ទិន្នន័យគិតត្រឹមខែ ធ្នូ ឆ្នាំ ២០២១

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ក្រុមហ៊ុន មេនូឡាយហ្វី (ខេមបូឌា) ភីអិលស៊ី

អគារធីខេសេនត្រល លេខ 12 ជាន់ផ្ទាល់ដី ផ្លូវលេខ 289 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ

☎ 1800 211 211 (ទូរស័ព្ទឥតគិតថ្លៃ)

🌐 www.manulife.com.kh

f www.facebook.com/ManulifeKH

សេចក្តីបញ្ជាក់៖

សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងអត្ថប្រយោជន៍ បណ្ណសន្យារ៉ាប់រងរបស់លោកអ្នក សូមអាន ខ និងលក្ខខណ្ឌដែលមាននៅក្នុងកិច្ចសន្យាធានារ៉ាប់រងរបស់លោកអ្នក។



ឆ្នាំ 1887

បង្កើតឡើងនៅ ទីក្រុង តូរ៉ុងតូ ប្រទេសកាណាដា



155+ ឆ្នាំ

នៃបទពិសោធន៍អាជីវកម្ម នៅកាណាដា អាមេរិក និងអាស៊ី



ឆ្នាំ 2012

ចាប់ផ្តើមប្រតិបត្តិការ នៅប្រទេសកម្ពុជា

